



ថ្ងៃច័ន្ទ ០២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២០

សេចក្តីណែនាំ
ស្តីពី

ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការលក់ទ្រព្យសកម្មបរិយៈពេលវែង

អនុលោមតាមមាត្រា ៥៦ មាត្រា ៥៧ មាត្រា ៦០ មាត្រា ៦៥ មាត្រា ៦៧ និងមាត្រា ៦៩ នៃច្បាប់ស្តីពីសារពើពន្ធ
ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ និងវិសោធនកម្ម
ជាបន្តបន្ទាប់ និងបទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែម អគ្គនាយកដ្ឋានពន្ធដារ បានកត់សម្គាល់ឃើញថាមានសហគ្រាស
មួយចំនួននៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ចំពោះការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការលក់ទ្រព្យសកម្ម
បរិយៈពេលវែងដែលបានប្រើប្រាស់ក្នុងអាជីវកម្ម។

ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារឱ្យបានច្បាស់លាស់ តម្លាភាព
និងសង្គតិភាព ក្នុងការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការលក់ទ្រព្យសកម្មបរិយៈពេលវែង ដែលបានប្រើប្រាស់ក្នុង
អាជីវកម្ម អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំ ដូចខាងក្រោម៖

- ១- សហគ្រាសណាមួយដែលធ្វើការលក់ទ្រព្យសកម្មបរិយៈពេលវែង ដែលបានប្រើប្រាស់ក្នុងអាជីវកម្ម រួមទាំង
ការផ្តល់ជាអំណោយ ឬការផ្គត់ផ្គង់ក្រោមតម្លៃពិត ឬការផ្ទេរទៅក្នុងសហគ្រាសមួយផ្សេងទៀត វៀរលែងតែ
ការផ្ទេរអាជីវកម្ម ត្រូវគិតអាករលើតម្លៃបន្ថែមតាមអត្រា ១០% តាមតម្លៃទីផ្សារ។
- ២- ចំពោះទ្រព្យសកម្មបរិយៈពេលវែងដែលបានទទួលឥណទានអាករ ដូចមានចែងក្នុងមាត្រា ៦៥ នៃច្បាប់
ស្តីពីសារពើពន្ធ ត្រូវបានឈប់ប្រើប្រាស់នៅក្នុងអាជីវកម្មរបស់បុគ្គលជាប់អាករ ទ្រព្យនោះត្រូវចាត់ទុកថា
បានលក់ និងត្រូវជាប់អាករលើតម្លៃបន្ថែមតាមតម្លៃទីផ្សារ នៅពេលឈប់ប្រើការនោះ។ ដោយឡែក ចំពោះ
ទ្រព្យសកម្មបរិយៈពេលវែង ដែលមិនបានទទួលឥណទានអាករលើធាតុចូល ពេលឈប់ប្រើការក្នុង
អាជីវកម្ម មិនត្រូវចាត់ទុកថាបានលក់ និងមិនមែនជាកម្មវត្ថុត្រូវជាប់អាករលើតម្លៃបន្ថែមតាមអត្រា ១០%
ឡើយ ប៉ុន្តែប្រសិនបើទ្រព្យនោះត្រូវបានលក់ សហគ្រាសត្រូវគិតអាករលើតម្លៃបន្ថែមតាមអត្រា ១០%។
ពាក្យ “ទ្រព្យសកម្មបរិយៈពេលវែងឈប់ប្រើការ” សំដៅដល់ ទ្រព្យសកម្មបរិយៈពេលវែងទាំងឡាយណា
ដែលសហគ្រាសរក្សាទុកនិងមិនប្រើប្រាស់ក្នុងអាជីវកម្ម ដើម្បីចូលរួមក្នុងការបង្កើតផលអាជីវកម្ម។
- ៣- ដោយឡែក សហគ្រាសទាំងឡាយណាដែលធ្វើការផ្គត់ផ្គង់មិនជាប់អាករ ដូចមានចែងក្នុងមាត្រា ៥៧ នៃ
ច្បាប់ស្តីពីសារពើពន្ធ ដែលបានទិញទ្រព្យសកម្មបរិយៈពេលវែង ប៉ុន្តែមិនត្រូវបានអនុញ្ញាតឥណទានអាករ
លើធាតុចូល ដូចមានចែងក្នុងមាត្រា ៦៥ នៃច្បាប់ស្តីពីសារពើពន្ធ នៅពេលលក់ទ្រព្យសកម្មបរិយៈពេលវែង
ត្រូវគិតអាករលើតម្លៃបន្ថែមតាមអត្រា ១០%។

សេចក្តីណែនាំនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជំនួសសេចក្តីណែនាំលេខ ១១៥៨១ អពជ ចុះថ្ងៃទី០៥ ខែឧសភា
ឆ្នាំ២០២០ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការបញ្ចេញទ្រព្យសកម្មអាជីវកម្ម។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលធ្វើ
សកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រតិភូរាជរដ្ឋាភិបាល
អគ្គនាយកដ្ឋានពន្ធដារ
អគ្គនាយក
គង់ វិបុល